



ព្រះវិញ្ញាណដ៏វិសុទ្ធ

You Have a Friend— the Holy Spirit

សព្វថ្ងៃនេះមានមនុស្សច្រើនជាងសម័យមុនក្នុងប្រវត្តិសាស្ត្រនៃពិភពលោកកំពុងតែលើកឡើងអំពីព្រះវិញ្ញាណដ៏វិសុទ្ធ និងកិច្ចការរបស់ព្រះអង្គ។ ពួកគេបានដឹងថាព្រះអង្គគឺជាបុគ្គល មិនមែនគ្រាន់តែជាឥទ្ធិពលប៉ុណ្ណោះទេ។ ព្រះអង្គបាននាំមកនូវជីវិតថ្មី និងអំណាចចេស្ដាចូលក្នុងក្រុមជំនុំរាប់ពាន់។ មនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងយល់ដឹងពីអ្វីដែលគ្រិស្តស៊ីស្ទ័រដ៏ដ៏បង្កើនចង់ប្រាប់ នៅពេលដែលពួកគេនិយាយអំពីការពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។

ក្នុងទស្សនាវដ្តី *Pentecostal Evangel* លោករ៉ូប៊ីត ស៊ី ខាន់នឹងហាម (Robert C. Cunningham) បានសរសេរអំពីសំណួរនេះ៖

តើការពោរពេញដោយព្រះជាម្ចាស់មានន័យយ៉ាងណា... យើងដឹងថា វាមានន័យយ៉ាងណា សម្រាប់មនុស្សម្នាក់ដែលពោរពេញដោយការភ័យខ្លាច ការច្រណែន ឬ កំហឹង! ... មានន័យថា កម្លាំងដ៏ខ្លាំងទាំងនេះជំរុញឱ្យគាត់ធ្វើសកម្មភាព ដែលបញ្ចេញទឹកចិត្តដែលត្រូវត្រាស់ដោយគាត់។

សិរីរុងរឿងពិតប្រាកដរបស់ពេនទីកុស្ត (បុណ្យថ្ងៃទីហាសិប) នៅទីនេះ។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកក្នុងជីវិត និងរូបកាយរបស់បុរស និង ស្ត្រីក្នុងកម្រិតមួយដែលពួកគេ បានពោរពេញដោយវត្តមានរបស់ព្រះអង្គ..... ព្រះអម្ចាស់យាងមកក្លាម ហើយបានបំពេញព្រះវិហារនូវវត្តមានរបស់ព្រះអង្គ! មនុស្សជាព្រះវិហាររបស់ព្រះជាម្ចាស់។ សូមគិតពិចារណារឿងនេះ! សូមឱ្យយើងរៀនម្តងទៀតពីការអស្ចារ្យដែលមិនអាចថ្លែងបានអំពីការពោរពេញដោយព្រះជាម្ចាស់។

**គម្រោង**

---

- ក. ព្រះអង្គជាមិត្តសម្លាញ់ដ៏ពិសេស He Is a Special Friend
- ខ. ព្រះអង្គនឹងជួយអ្នក He Will Help You
- គ. ព្រះអង្គនឹងបង្រៀនអ្នក He Will Teach You
- ឃ. ព្រះអង្គនឹងធ្វើឱ្យព្រះជាម្ចាស់ពិតជាមានមែនសម្រាប់អ្នក He Will Make God Real to You
- ង. ព្រះអង្គនឹងបំពេញជីវិតរបស់អ្នកដោយសេចក្តីស្រឡាញ់ He Will Fill Your Life with Love

**គោលដៅ**

---

- ១. ពន្យល់ពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធអាចធ្វើជាមិត្តសម្លាញ់របស់អ្នក។
- ២. សរសេរព្រះនាមចំនួនប្រាំពីរ ដែលព្រះគម្ពីរសម្រាប់ព្រះវិញ្ញាណដ៏វិសុទ្ធ។
- ៣. ពណ៌នាពីតួនាទីរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះវិញ្ញាណនៃសេចក្តីពិត និងព្រះវិញ្ញាណនៃប្រាជ្ញាញាណ។
- ៤. បង្ហាញពីរបៀបដែលព្រះជាម្ចាស់អនុញ្ញាតឱ្យយើងស្គាល់ព្រះអង្គ។
- ៥. បង្ហាញពីទិដ្ឋភាពប្រាំយ៉ាងស្តីអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

**ក. ព្រះអង្គជាមិត្តសម្លាញ់ដ៏ពិសេស He Is a Special Friend**

គោលដៅទី១. ពន្យល់ពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធអាចធ្វើជាមិត្តសម្លាញ់របស់អ្នក។

តើមិត្តសម្លាញ់ប្រភេទណាដែលអ្នកចង់បាន? អ្នកចង់ឱ្យគាត់ស្រឡាញ់អ្នក យកចិត្តទុកដាក់ចំពោះអ្នក និងបញ្ជា  
របស់អ្នកដើម្បីមិនចំណែកក្នុងសុភមង្គលរបស់អ្នក។ អ្នកប្រហែលជាចង់បានមិត្តស្មោះត្រង់ ចេះប្រាប់ការពិតដល់អ្នក ទោះបី  
ជាពេលខ្លះ វាជាការឈឺចាប់ក៏ដោយ ព្រមទាំងបង្ហាញកំហុសរបស់អ្នកដោយសេចក្តីស្រឡាញ់ដើម្បីជួយអ្នកឱ្យកាន់តែ  
ប្រសើរឡើង។

ប្រហែលជាអ្នកចង់បានមិត្តសម្លាញ់ដែលមានប្រាជ្ញាខ្លាំង និងប្រសើរជាងអ្នក។ កាលណាអ្នកកាន់តែចំណាយ  
ពេលច្រើនជាមួយគ្នា អ្នកកាន់តែមានលក្ខណៈដូចមិត្តសម្លាញ់របស់អ្នក គឺអ្នកខ្លាំង មានប្រាជ្ញា និងប្រសើរជាងអ្នកនាពេល  
ឥឡូវនេះ។

ព្រះយេស៊ូគ្រីស្ទជាប្រភេទមិត្តសម្លាញ់បែបនេះចំពោះលោកពេត្រុស យ៉ាកុប យ៉ូហាន និងសិស្សដទៃផ្សេងទៀត។  
ព្រះអង្គជាមិត្តសម្លាញ់របស់មនុស្សមានបាប។ ព្រះអង្គបានអត់ទោសបាបដល់ពួកគេ ព្រមទាំងបានប្រទានជីវិតថ្មីដល់ពួក  
គេ។ ព្រះអង្គជាមិត្តសម្លាញ់ដល់អស់អ្នកដែលចង់បានមិត្តភាពរបស់ព្រះអង្គ៖ មាន ឬ ក្រ មនុស្សមានបាប ឬ ប្រជាជនដ៏

វិសុទ្ធ អវិជ្ជា ឬ មានការអប់រំខ្ពស់ ឬ ជាជាតិសាសន៍ណាក៏ដោយ។ ព្រះអង្គបានប្រទានសេចក្តីស្រឡាញ់ពេញបរិបូរយ៉ាង ជ្រាលជ្រៅ និងគ្មានភាពអាត្មានិយមជាងពួកគេបានធ្លាប់ស្គាល់ទៅទៀត នោះគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

ប៉ុន្តែ រូបកាយមនុស្សជាតិបានកំណត់ព្រះយេស៊ូ។ ព្រះអង្គអាចគ្រាន់តែនៅកន្លែងមួយក្នុងពេលតែមួយប៉ុណ្ណោះ។ ព្រះអង្គមិនអាចនៅជាមួយមិត្តសម្លាញ់របស់ព្រះអង្គទាំងអស់គ្នាដែលត្រូវការព្រះអង្គបាននោះទេ។ ហេតុដូច្នេះហើយបាន ជាព្រះយេស៊ូមានព្រះបន្ទូលប្រាប់អ្នកដើរតាមព្រះអង្គថា ព្រះអង្គនឹងយាងត្រឡប់ទៅស្ថានបរមសុខវិញ ហើយបញ្ជូនមិត្ត សម្លាញ់ និងអ្នកដ៏ជំនួយម្នាក់ទៀត ដែលអាចគង់នៅជាមួយពួកគេទាំងអស់ក្នុងពេលតែមួយនៅកន្លែងដែលពួកគេនៅ។

“ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារមួយអង្គទៀត អោយគង់នៅជាមួយអ្នករាល់គ្នា ជាដរាបរៀងទៅ...មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិន ស្គាល់ព្រះអង្គផង ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា” ។ (យ៉ូហាន ១៤:១៦-១៧)

អ្នកដ៏ជំនួយដែលព្រះយេស៊ូបានមានព្រះបន្ទូលចាត់មកនោះ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាបុគ្គលទីបីនៃព្រះ ត្រៃឯក។ ព្រះអង្គមានលក្ខណៈ អំណាចចេស្ដា និងគោលបំណងដូចនឹងព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រីស្ទជា ព្រះបុត្រា។ ព្រះអង្គជ្រាបគ្រប់កិច្ចការទាំងអស់ ហើយព្រះអង្គមានគ្រប់ទាំងអំណាចចេស្ដា។ ព្រះអង្គមិនមានរូបកាយទេ ប៉ុន្តែ ព្រះអង្គអាចគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ព្រះយេស៊ូបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យារបស់ ព្រះអង្គ ដើម្បីឱ្យព្រះវិញ្ញាណដ៏វិសុទ្ធអាចគង់នៅក្នុងអស់អ្នកណាដែលទទួលជឿព្រះអង្គ។ ព្រះអង្គបានយាងមកដើម្បីធ្វើការ សម្រាប់អ្នក ដូចព្រះយេស៊ូបានធ្វើសម្រាប់អ្នកដែលដើរតាមព្រះអង្គយ៉ាងដូច្នោះដែរ។

“បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា ។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់ គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គអោយមករកអ្នករាល់គ្នា”។ (យ៉ូហាន ១៦:៧)

ពេលខ្លះ តើអ្នកមានអារម្មណ៍ថាគ្មាននរណាម្នាក់យល់ពីអ្នក ឬ ខ្វល់ខ្វាយអំពីបញ្ហារបស់អ្នកដែរឬទេ? ព្រះជាម្ចាស់ យល់ និងខ្វល់ខ្វាយពីអ្នក។ ព្រះអង្គជ្រាបអំពីសេចក្តីត្រូវការរបស់អ្នក។ ព្រះអង្គស្រឡាញ់អ្នកខ្លាំង រហូតដល់ព្រះអង្គបាន ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយាងមកធ្វើជាមិត្តសម្លាញ់ និងជាព្រះដ៏ជួយការពាររបស់អ្នក។ នៅក្នុងមុខវិជ្ជានេះ អ្នកនឹងដឹងអំពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមក អ្វីដែលព្រះអង្គបានធ្វើសម្រាប់គ្រីស្ទបរិស័ទដំបូង និងពីអ្វីដែល ព្រះអង្គនឹងធ្វើសម្រាប់អ្នក។ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជាមិត្តសម្លាញ់របស់អ្នក អ្នកនឹងមិនដែលមានអារម្មណ៍នៅម្នាក់ ឯង ឬ គ្មានអ្នកជួយទៀតឡើយ។

១ ចូរចងចាំកណ្តាតម្ហូបឃ្លាំង ១៤:១៦-១៧។ ចូរសង្ខេបគិតអំពីអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់មនុស្ស និងអ្វីដែល ព្រះវិញ្ញាណដ៏វិសុទ្ធនឹងធ្វើសម្រាប់អ្នក។

២ “អ្នកដ៏ជួយការពារ” ដែលព្រះយេស៊ូមានព្រះបន្ទូលសន្យាចាត់មកជា.....

**ខ. ព្រះអង្គនឹងជួយអ្នក He Will Help You**

គោលដៅទី២. សរសេរព្រះនាមចំនួនប្រាំពីរ ដែលព្រះគម្ពីរច្រើនសម្រាប់ព្រះវិញ្ញាណដ៏វិសុទ្ធ។

ព្រះយេស៊ូបានមានព្រះបន្ទូលសន្យាចាត់ព្រះដ៏ជួយការពារមួយអង្គ។ ពាក្យដែលព្រះអង្គបានប្រើក្នុងភាសាក្រិកគឺ *ជាវ៉ាក្វីត* ដែលពេលខ្លះគេបកប្រែថា “អ្នកដ៏ជួយកម្សាន្តចិត្ត”។ ពាក្យនេះមានន័យថា “អ្នកដែលនៅក្បែរចាំជួយ”។ ព្រះនាម ដទៃផ្សេងទៀតនៃជាវ៉ាក្វីតបង្ហាញអំពីអំណាចចេស្តា និងការទទួលខុសត្រូវរបស់ព្រះអង្គ និងរបៀបដែលព្រះអង្គនឹងជួយ អ្នក។ គេហៅព្រះអង្គថាព្រះវិញ្ញាណនៃជីវិត ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណនៃសេចក្តីពិត ព្រះវិញ្ញាណនៃប្រាជ្ញាញាណ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ទោះបីអ្នកមានបញ្ហាអ្វីក៏ដោយ ព្រះដ៏ជួយការពាររបស់អ្នក មានដំណោះស្រាយ។

**ព្រះវិញ្ញាណនៃជីវិត The Spirit of Life**

តើអ្នកត្រូវការការប្រោសឱ្យជាសម្រាប់រូបកាយរបស់អ្នកដែរឬទេ? នៅកន្លែងផ្សេងៗទៀតក្នុងពិភពលោក មនុស្ស មានជំងឺទទួលបានការប្រោសឱ្យជាដ៏អស្ចារ្យនាពេលសព្វថ្ងៃដោយការឆ្លើយតបចំពោះការអធិស្ឋាន។ ត្រចៀកថ្លង់អាច ស្តាប់ឮម្តងទៀត ភ្នែកខ្វាក់អាចមើលឃើញ ហើយមនុស្សពិការបានបោះចោលឈើច្រត់របស់ពួកគេ ហើយអាចដើរម្តង ទៀតដោយអំណាចចេស្តារបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គជាព្រះវិញ្ញាណនៃជីវិត ដែលប្រទានជីវិតដល់មនុស្សទាំង អស់។ ព្រះអង្គបានធ្វើការតាមរយៈព្រះយេស៊ូដើម្បីប្រោសមនុស្សឈឺឱ្យជាសះស្បើយ និងនៅតែធ្វើការដដែល។

ក្នុងនោះមេរៀនបន្ទាប់ អ្នកនឹងសិក្សាបន្ថែមទៀតអំពីរបៀបដែលព្រះវិញ្ញាណផ្តល់ជីវិតដល់អ្នក និងផ្តល់សុខភាព សម្រាប់ទាំងរូបកាយ និងព្រលឹងវិញ្ញាណ ដែលជាជីវិតពោរពេញដោយអំណរ និងការស្តាប់ចិត្តនៅលើផែនដី និងជាជីវិត ប្រកបដោយសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងលោកខាងមុខ។ ប៉ុន្តែ ដើម្បីមានអំណរនឹងជីវិតដែលព្រះវិញ្ញាណ ប្រទានមកអ្នកត្រូវតែអនុញ្ញាតឱ្យព្រះអង្គដឹកនាំអ្នក។

“ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាម ព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។ ការគិតខាងលោកីយ៍នាំអោយ ស្លាប់ រីឯការគិត ខាងព្រះវិញ្ញាណនាំអោយមានជីវិត និងសេចក្តីសុខសាន្តវិញ”។ (រ៉ូម ៨:៥-៦)

លំហាត់អនុវត្តន៍

៣ ក្នុងសៀវភៅកំណត់ត្រារបស់អ្នក ចូររៀបរាប់ព្រះនាមទាំងប្រាំពីរ ដែលព្រះគម្ពីរប្រើសម្រាប់ព្រះវិញ្ញាណដ៏វិសុទ្ធ។

៤ តើអ្នកចង់បានព្រះវិញ្ញាណដ៏វិសុទ្ធជាមិត្តសម្លាញ់ និងជាព្រះដ៏ជួយការពាររបស់អ្នកឬទេ?

.....

៥ តើអ្នកចង់ស្គាល់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យបានកាន់តែច្បាស់ដែរឬទេ?

.....

៦ សូមអានកណ្តាគម្ពីររ៉ូម ៨:៥-៦ ពីរបីដង។ ចូរពិចារណាអំពីការផ្លាស់ប្តូរដែលព្រះវិញ្ញាណដ៏វិសុទ្ធអាចនាំមកក្នុងជីវិតរបស់ អ្នក។

ព្រះវិញ្ញាណដ៏វិសុទ្ធ The Holy Spirit

តើអ្នកគិតថាពិបាករស់នៅក្នុងជីវិតសុចរិតត្រឹមត្រូវដែរឬទេ? តើអ្នកចង់ធ្វើជាគ្រីស្ទបរិសុទ្ធប្រសើរជាងមុនឬទេ? ព្រះដ៏ជួយការពាររបស់អ្នកជាព្រះវិញ្ញាណដ៏វិសុទ្ធ ឬ ព្រះវិញ្ញាណនៃភាពវិសុទ្ធ។ ដ៏វិសុទ្ធមានន័យថា “ញែកចេញពីអំពើបាប និងថ្វាយខ្លួនដល់ព្រះជាម្ចាស់”។ ព្រះវិញ្ញាណដ៏វិសុទ្ធបើកសម្តែងអំពីអំពើបាបដ៏អាក្រក់របស់យើង និងជួយយើងយកឈ្នះ លើអំពើបាបទាំងនោះ។ នៅពេលដែលយើងអនុញ្ញាតឱ្យព្រះអង្គធ្វើតាមផែនការរបស់ព្រះអង្គ ព្រះអង្គនឹងដឹកនាំយើងឱ្យ កាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងបែរចេញពីអំណាច ភាពអាក្រក់និយម ចិត្តរឹងរូស កំហឹង ការរើសអើង ចិត្តសម្លាប់ ភាពតូចចិត្ត ភាពខ្ជិល ការអាណិតខ្លួនឯង អំពើលោភលន់ គំនិត ឬ សកម្មភាពអសីលធម៌។

ប្រហែលជាអ្នកត្រូវការយកឈ្នះលើទម្លាប់អាក្រក់មួយចំនួន។ ប្រសិនបើ អ្នកជាគ្រីស្ទបរិសុទ្ធ រូបកាយរបស់អ្នកជា ព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គនឹងជួយអ្នកយកឈ្នះទម្លាប់ណាមួយដែលបង្កគ្រោះថ្នាក់ដល់រូបកាយរបស់ អ្នក។ ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោសមនុស្សដែលច្រៀងថ្នាំរាប់ពាន់នាក់ឱ្យមានសេរីភាព។ វិទ្យាសាស្ត្រសុខាភិបាល និង អ្នកបម្រើការងារសង្គមអាចគ្រាន់តែផ្តល់ការជួយសង្គ្រោះបណ្តោះអាសន្នតែប៉ុណ្ណោះ។ ក្នុងការខំប្រឹងដោយអស់សង្ឃឹមចុង ក្រោយដើម្បី “យកឈ្នះទម្លាប់នោះ” ពួកគេបែរក្រោយជាម្ចាស់ឱ្យជួយ។ បន្ទាប់ពីទទួលព្រះអម្ចាស់យេស៊ូ ជាព្រះសង្គ្រោះ របស់ពួកគេ ពួកគេបានទូលសុំឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំពេញ និងប្រទានពួកគេនូវអំណាចចេស្តាដើម្បីរស់នៅសម្រាប់

ព្រះជាម្ចាស់។ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធបានបំពេញពួកគេ ព្រះអង្គរំដោះពួកគេចេញពីទម្លាប់ញៀនថ្នាំ។ ព្រះអង្គបំពេញពួកគេដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងបំពេញបំណងចិត្តគេឱ្យចេះជួយដល់អ្នកដទៃ។ បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងប្រកាសដំណឹងល្អ។ ជីវិតរបស់ពួកគេបានវិសុទ្ធ ព្រោះតែព្រះវិញ្ញាណនៃភាពវិសុទ្ធគង់សណ្ឌិតក្នុងពួកគេ។

លំហាត់អនុវត្ត

---

៧ តើអ្នកចង់ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអ្នកឱ្យរួចពីអំពើបាប ឬ ទម្លាប់អាក្រក់ណាខ្លះដែរឬទេ? ចូរកត់ត្រាចំណុចទាំងនោះចូលទៅក្នុងសៀវភៅសរសេររបស់អ្នក ហើយទូលសុំព្រះអង្គឱ្យរំដោះអ្នកចេញពីអំពើបាបទាំងនេះ។

**គ. ព្រះអង្គនឹងបង្រៀនអ្នក He Will Teach You**

គោលដៅទី៣. ពណ៌នាពីតួនាទីរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះវិញ្ញាណនៃសេចក្តីពិត និងព្រះវិញ្ញាណនៃប្រាជ្ញាញាណ។

**ព្រះវិញ្ញាណនៃសេចក្តីពិត The Spirit of Truth**

ដូចព្រះយេស៊ូបានបង្រៀនសេចក្តីពិតដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នក ហើយព្រះអង្គនឹងឆ្លើយសំណួររបស់អ្នកអំពីព្រះជាម្ចាស់។ ព្រះអង្គនឹងបង្ហាញអ្នកអំពីគោលបំណងនៃជីវិត ហើយនឹងជួយអ្នកឱ្យយល់ពីព្រះគម្ពីរ។ អ្វីៗដែលធ្លាប់ធ្វើឱ្យអ្នកងឿងឆ្ងល់នឹងធ្វើឱ្យអ្នកយល់ច្បាស់ភ្លាម។ ព្រះយេស៊ូបានមានព្រះបន្ទូលថា៖

“កាលណាព្រះវិញ្ញាណនៃសេចក្តីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាអោយស្គាល់សេចក្តីពិតគ្រប់ចំណុច។” (យ៉ូហាន ១៦:១៣)

លំហាត់អនុវត្ត

---

៨ ចូរចងចាំកណ្តាគម្ពីរយ៉ូហាន ១៦:១៣ ។

៩ តើអ្នកចង់ឱ្យព្រះវិញ្ញាណនៃសេចក្តីពិតបង្រៀនអ្នកដែរឬទេ? .....

## ព្រះវិញ្ញាណនៃប្រាជ្ញាញាណ The Spirit of Wisdom

តើអ្នកឆ្ងល់ថាអ្នកត្រូវធ្វើយ៉ាងដូចម្តេច ឬ ត្រូវដោះស្រាយនូវបញ្ហារបស់អ្នកដោយរបៀបណា? ព្រះវិញ្ញាណនៃប្រាជ្ញាញាណបានយាងមកដើម្បីជួយអ្នក។ ព្រះអង្គនឹងដឹកនាំ ហើយបង្ហាញអ្វីដែលល្អបំផុតសម្រាប់អ្នក។ ក្នុងមេរៀនទី៤ អ្នកនឹងសិក្សាអំពីរបៀបព្រះអង្គធ្វើកិច្ចការនោះ។

តើអ្នកចង់បានប្រាជ្ញាដើម្បីធ្វើការថ្វាយព្រះជាម្ចាស់ដែរឬទេ? ក្នុងកណ្តាតម្ភីកិច្ចការ អ្នកឃើញថាអ្នកជំនួយការត្រូវតែពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីធ្វើការងាររបស់ពួកគេតាមដែលពួកគេគួរធ្វើ។ ប្រហែលជាអ្នកបង្រៀននៅសាលាថ្ងៃអាទិត្យ ផ្សព្វផ្សាយដំណឹងល្អផ្ទាល់ខ្លួន ឬ ប្រកាសដំណឹងល្អ។ ព្រះវិញ្ញាណនៃប្រាជ្ញាញាណចង់បំពេញអ្នក និងជួយអ្នកដូចព្រះអង្គបានជួយដល់អ្នកបម្រើព្រះអង្គក្នុងក្រុមជំនុំជំរុំដែរ។ កិច្ចការ ៦:១០ ការកត់ត្រាពីលោកស្នេដាន “ប៉ុន្តែ គេពុំអាចជជែកឈ្នះលោកស្នេដាន ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ” ។

### លំហាត់អនុវត្ត

១០ តើអ្នកចង់បានការចាក់បំពេញដោយព្រះវិញ្ញាណនៃប្រាជ្ញាញាណដែរឬទេ?

## ឃ. ព្រះអង្គនឹងធ្វើឱ្យព្រះជាម្ចាស់ពិតជាមានមែនសម្រាប់អ្នក

He Will Make God Real to You  
គោលដៅទី៤. បង្ហាញពីរបៀបដែលព្រះជាម្ចាស់អនុញ្ញាតឱ្យយើងស្គាល់ព្រះអង្គ។

## ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ The Spirit of God

តើព្រះជាម្ចាស់ហាក់បីដូចជាមានពិតមែនសម្រាប់អ្នកឬទេ? តើព្រះអង្គជាអ្នកគ្រប់គ្រងជីវិតយើងដាច់ស្រែចម្ការ ដែលអ្នកស្រែកដង្ហោយរកព្រះអង្គគ្រាន់តែក្នុងពេលមានបញ្ហាដែរឬទេ? ឬ តើព្រះអង្គជាព្រះបិតាប្រកបដោយសេចក្តីស្រឡាញ់ដែលយកព្រះហឫទ័យទុកដាក់អំពីគ្រប់អ្វីៗទាំងអស់ក្នុងជីវិតរបស់អ្នកដែរឬទេ? តើអ្នកអធិស្ឋានខ្លីៗ ដោយសារតែវាជាការកិច្ចឬ? ឬ តើការអធិស្ឋានទាំងនោះជាការសន្ទនាចេញពីចិត្តស្មោះត្រង់ជាមួយព្រះបិតារបស់អ្នក? ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកដើម្បីជួយអ្នកឱ្យស្គាល់ព្រះជាម្ចាស់កាន់តែប្រសើរ។ សារកប៉ូលបានសរសេរថា៖

“ព្រះជាម្ចាស់បានសំដែងអោយយើងដឹងអំពីគំរោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែដ៏ល្អព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះ

យើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បី  
អោយស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ (១កូរិនថូស ២:១០-១២)

គ្រូបង្រៀនរបស់អ្នកនឹងអធិស្ឋានសម្រាប់អ្នក ដូចលោកប៉ូលបានអធិស្ឋានសម្រាប់គ្រីស្ទបរិស័ទនៅក្រុងអេភេសូ៖

“សូមអោយព្រះរបស់ព្រះយេស៊ូគ្រីស្ទជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណ  
អោយបងប្អូនមានប្រាជ្ញា និងសំដែងអោយបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិត  
បងប្អូនអោយយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្តីសង្ឃឹមយ៉ាងណា និងយល់ថា  
ដោយបងប្អូនទទួលមត់ក្រុមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាង  
ណាដែរ។ សូមទ្រង់ប្រទានអោយបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសំដែងមក  
ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា  
ដែលទ្រង់បានសំដែងក្នុងអង្គព្រះគ្រីស្ទ។” (អេភេសូ ១:១៦-១៩)

**លំហាត់អនុវត្ត**

១១ ចូរអានគណ្ឌគម្ពីរអេភេសូ ១:១៦-១៩ ពីរបីដង។ ចូរឱ្យសេចក្តីអធិស្ឋាននេះជាសេចក្តីអធិស្ឋានរបស់អ្នកផ្ទាល់។ ចូរប្រើ  
សេចក្តីអធិស្ឋាននេះសម្រាប់អ្នក និង អ្នកដទៃ។

១២ ស្របតាមកណ្ឌគម្ពីរ ១កូរិនថូស ២:១០-១២ តើព្រះជាម្ចាស់បើកសម្តែងរូបអង្គទ្រង់ឱ្យយើងស្គាល់តាមរបៀបណាខ្លះ?  
.....

**ព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ The Spirit of Christ**

ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះគ្រីស្ទបានបើកសម្តែងឱ្យអ្នកស្គាល់ព្រះយេស៊ូច្បាស់ នៅពេលព្រះអង្គបានសង្គ្រោះ  
អ្នក។ ព្រះអង្គបានឱ្យអ្នកស្គាល់ថាព្រះយេស៊ូលើសពីគ្រូបង្រៀនដ៏អស្ចារ្យដែលបានមានព្រះជន្មគង់នៅយូរមកហើយ។  
ព្រះអង្គបានណែនាំអ្នកផ្ទាល់ទៅកាន់ព្រះយេស៊ូ ដែលជាបុត្រារបស់ព្រះជាម្ចាស់ និងបានជួយអ្នកឱ្យទទួលព្រះអង្គជា  
ព្រះសង្គ្រោះ ព្រះអម្ចាស់ និងជាព្រះមហាក្សត្ររបស់អ្នក។ ព្រះអង្គបានផ្សារភ្ជាប់អ្នកជាមួយព្រះគ្រីស្ទ និងឱ្យអ្នកក្លាយជា  
សមាជិកនៃព្រះកាយ និងក្រុមជំនុំរបស់ព្រះអង្គ។ សម្បទាមេត្រីភាព គឺជាការពិតណាស់ ដែលព្រះគ្រីស្ទគង់ក្នុងអ្នកតាមរយៈ  
ព្រះវិញ្ញាណរបស់ព្រះអង្គ។ គម្ពីររ៉ូម ៨:៩ “អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជាកូនចៅរបស់  
ព្រះអង្គ។”



ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះគ្រីស្ទគង់នៅជាមួយអ្នកដើរតាមព្រះយេស៊ូ មុនបុណ្យថ្ងៃទីហាសិប ប៉ុន្តែ ព្រះយេស៊ូបាន មានព្រះបន្ទូលសន្យាថា ព្រះអង្គនឹងយាងមកក្នុងរបៀបថ្មី ហើយបំពេញពួកគេ។ ព្រះយេស៊ូទ្រង់ផ្ទាល់បានជ្រមុជពួកគេ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅពេលព្រះអង្គបានជ្រមុជឱ្យពួកគេ ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្រៀនពួកគេបន្ថែមទៀតអំពី ព្រះយេស៊ូ និងបានប្រទានអំណាចចេស្ដាដល់ពួកគេដើម្បីប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ។

ដូចគ្នានឹងនាពេលបច្ចុប្បន្ននេះដែរ អស់អ្នកដែលបានកើតជាថ្មី មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះយេស៊ូ ចង់ជ្រមុជឱ្យពួកគេក្នុងព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យពួកគេធ្វើជាបន្ទាល់ប្រកបដោយប្រសិទ្ធភាពថែមទៀតសម្រាប់ ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖

“រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាអោយមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសំដែង សេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ”។  
(យ៉ូហាន ១៥:២៦)

“បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន”។  
(យ៉ូហាន ១៦:១៤)

**លំហាត់អនុវត្ត**

១៣ តើអ្នកចង់ឱ្យព្រះវិញ្ញាណសម្តែងឱ្យអ្នកស្គាល់ព្រះយេស៊ូបានកាន់តែច្បាស់ដែរទេ? បើដូច្នោះមែន ចូរទូលសុំព្រះអង្គ សម្រាប់ការនេះ។

**១. ព្រះអង្គនឹងបំពេញជីវិតរបស់អ្នកដោយសេចក្ដីស្រឡាញ់**

He Will Fill Your Life with Love

គោលដៅទី៥. បង្ហាញពីទិដ្ឋភាពប្រាំឆ្នាំស្តីអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

អ្វីដែលពិភពលោករបស់យើងត្រូវការបំផុតនោះ គឺជាសេចក្ដីស្រឡាញ់មិនអាត្មានិយម ជាសេចក្ដីស្រឡាញ់មានតែ ព្រះជាម្ចាស់ដែលអាចប្រទានឱ្យ។ ព្រះជាម្ចាស់អាចប្រើអ្នកដើម្បីជួយបំពេញសេចក្ដីត្រូវការនោះ ប្រសិនបើ អ្នកព្រមឱ្យ ព្រះវិញ្ញាណដ៏វិសុទ្ធបំពេញអ្នកនូវសេចក្ដីស្រឡាញ់នេះ។

នៅជំនាន់សម្ភារៈមេត្រីចាស់ ព្រះជាម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់ព្រះអង្គដល់ពួកព្យាការី ហើយពួកគេបាននាំ សេចក្ដីស្រឡាញ់នោះដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ មនុស្សជាច្រើននៅតែគិតថាព្រះជាម្ចាស់ដូចជាចៅក្រមដ៏តឹងតែង ដែលចាំតែ

ដាក់ទណ្ឌកម្ម នៅពេលពួកគេប្រព្រឹត្តទាប។ ពួកគេមិនបានយល់ថាព្រះអង្គចង់ជួយសង្គ្រោះពួកគេចេញពីអំពើបាប និងធ្វើជាព្រះបិតារបស់ពួកគេនោះឡើយ។

ក្រោយមក ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូគ្រីស្ទជាព្រះបុត្រារបស់ព្រះអង្គមកគង់នៅក្នុងចំណោមពួកគេ និងបង្ហាញដល់ពួកគេអំពីលក្ខណៈពិតរបស់ព្រះជាម្ចាស់។ នៅក្នុងសេចក្តីបង្រៀនរបស់ព្រះយេស៊ូ អ្នកដឹងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់។ យើងមើលឃើញសេចក្តីស្រឡាញ់នេះ សម្តែងចេញជាសកម្មភាពក្នុងជីវិតរបស់ព្រះយេស៊ូ។ ក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ អ្នកឃើញពីភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នក។

ប៉ុន្តែ រឿងដែលបានកើតឡើងកាលពី២០០០ឆ្នាំមុនហាក់បីដូចជាខុសគ្នាខ្លាំងពេកទេ។ យើងជួបប្រទះបញ្ហាជាច្រើននាពេលសព្វថ្ងៃនេះដូចជា ភាពស្រេកឃ្លាន អំពើហិង្សា អំពើឧក្រិដ្ឋកម្ម និងសង្គ្រាម។ យើងឆ្ងល់ថាតើព្រះជាម្ចាស់មានព្រះហឫទ័យទុកដាក់ដែរឬទេ។ យើងចង់ជួបព្រះអង្គផ្ទាល់ និងចង់ដឹងថាតើព្រះជាម្ចាស់ពិតជាស្រឡាញ់យើងដែរឬអត់។

ហេតុដូច្នេះ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកដើម្បីប្រទានឱ្យអ្នកមានពិសោធផ្ទាល់ជាមួយព្រះជាម្ចាស់។ ដូចព្រះយេស៊ូបានយាងមកដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះបិតា ហើយព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកដើម្បីបើកសម្តែងនូវសេចក្តីស្រឡាញ់របស់ព្រះបិតា និងព្រះបុត្រា។ ព្រះអង្គនឹងចាក់បង្ហូរសេចក្តីស្រឡាញ់ក្នុងជីវិតរបស់អ្នក ដែលអ្នកមិនអាចពណ៌នាបាន។ ព្រះអង្គចាប់ផ្តើមធ្វើការនេះ នៅពេលអ្នកកែប្រែចិត្តជឿព្រះយេស៊ូគ្រីស្ទ។ នៅពេលអ្នកទទួលបានពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកអាចមានសមត្ថភាពកាន់តែច្រើនឡើងដើម្បីសម្តែងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់តែងតែបំពេញអ្នកពេញមួយជីវិត នៅពេលដែលអ្នកបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធម្តងហើយម្តងទៀត។ លោកប៉ូលសរសេរថា៖ “សេចក្តីសង្ឃឹមមិនធ្វើអោយយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង”។ (រ៉ូម ៥:៥)

សេចក្តីស្រឡាញ់ទាំងប្រាំយ៉ាងដែលបំពេញក្នុងជីវិតរបស់អ្នក៖

- ១. សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នក។
- ២. សេចក្តីស្រឡាញ់របស់អ្នកសម្រាប់ព្រះជាម្ចាស់។
- ៣. សេចក្តីស្រឡាញ់របស់បងប្អូនគ្រីស្តបរិស័ទដទៃទៀតចំពោះអ្នក។
- ៤. សេចក្តីស្រឡាញ់របស់អ្នកសម្រាប់គ្រីស្តបរិស័ទដទៃទៀត។
- ៥. សេចក្តីស្រឡាញ់របស់អ្នកសម្រាប់គ្រប់ៗគ្នា។

អ្នកដែលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធបានរៀបរាប់បទពិសោធន៍របស់ពួកគេដូចតទៅ៖

“វាជាការជ្រមុជនៃសេចក្តីស្រឡាញ់។ ភ្លាមៗនោះ ខ្ញុំមានសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ និង ព្រះបន្ទូលរបស់ព្រះអង្គ។”

“ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រទានមកខ្ញុំនូវសេចក្តីស្រឡាញ់ថ្មីសម្រាប់គ្រួសាររបស់ខ្ញុំ មិត្តសម្លាញ់ គ្រិស្ត បរិស័ទដទៃទៀត និងអ្នកដែលធ្លាប់ជាសត្រូវរបស់ខ្ញុំ។”

“ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើឱ្យក្តីកាលវិវិតជាមានមែនចំពោះខ្ញុំ។ ដួងចិត្តរបស់ខ្ញុំបានពោរពេញទៅដោយ ការដឹងគុណចំពោះព្រះជាម្ចាស់។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យសម្រាប់ព្រះជាម្ចាស់បានបាញ់ចេញពីក្នុងខ្លួន របស់ខ្ញុំ ហើយផ្ទុះចេញពីបបូរមាត់របស់ខ្ញុំដើម្បីសរសើរតម្កើងព្រះអង្គ។”

“សម្រែកយំធ្វើឱ្យរូបកាយខ្ញុំញ័រ ដូចសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់ព្រលឹងដែលបាត់បង់បាន បំពេញខ្ញុំ ហើយព្រះវិញ្ញាណដ៏វិសុទ្ធបានអធិស្ឋានតាមរយៈខ្ញុំ ដើម្បីឱ្យពួកគេបានទទួលការសង្គ្រោះ។”

បទពិសោធន៍ក្នុងជំនាន់បច្ចុប្បន្នយកគំរូតាមក្រុមជំនុំដំបូង ជាគំរូនៃសេចក្តីស្រឡាញ់។ នៅគ្រប់ទីកន្លែងដែលអ្នក ទៅអ្នកនឹងទទួលស្គាល់ពីសេចក្តីស្រឡាញ់របស់បងប្អូនប្រុសស្រី ដែលពោរពេញដោយព្រះវិញ្ញាណក្នុងព្រះអម្ចាស់។ អ្នក អាចឈានទៅរកជីវិតមួយពោរពេញដោយអំណរជាង ដែលអ្នកធ្លាប់គិត នៅពេលអ្នកអនុញ្ញាតឱ្យព្រះវិសុទ្ធបានបំពេញ អ្នកដោយសេចក្តីស្រឡាញ់។

**លំហាត់អនុវត្ត**

១៤ ចូរចងចាំកណ្តាតម្តីរ៉ូម ៥:៥។

១៥ ចូរគូសព្រាងអំពីសេចក្តីស្រឡាញ់ទាំងប្រាំយ៉ាង នៅក្នុងសៀវភៅសរសេររបស់អ្នក។

១៦ ក្នុងពេលសិក្សាមុខវិជ្ជានេះ ចូរអានយ៉ាងតិចមួយជំពូកក្នុងមួយថ្ងៃពីកណ្តាតម្តីកិច្ចការក្នុងព្រះគម្ពីររបស់អ្នក។ ចូរគូស បន្ទាត់ខាងក្រោមឈ្មោះរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅកន្លែងណាអ្នកដែលអ្នករកឃើញ។ បន្ទាប់មក អ្នកនឹងរាយការណ៍ អំពីរឿងនេះ។

១៧ ប្រសិនបើយើងចង់ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធជួយអ្នក ជំហានដំបូង គឺត្រូវស្គាល់សេចក្តីត្រូវការរបស់យើងសិន។ ចូរសរសេរអក្សរ "គ" បន្ទាប់ពីតួនាទីនីមួយៗរបស់ព្រះអង្គ ដែលអ្នកត្រូវការច្បាស់លាស់ (ជំនួយពីព្រះដ៏ជួយ ការពារ។ ល។)

- |                           |       |                          |       |
|---------------------------|-------|--------------------------|-------|
| ព្រះដ៏ជួយការពារ           | ..... | ព្រះវិញ្ញាណនៃសេចក្តីពិត  | ..... |
| ព្រះដ៏ជួយកម្សាន្តចិត្ត    | ..... | ព្រះវិញ្ញាណនៃព្រះគ្រីស្ទ | ..... |
| ព្រះវិញ្ញាណនៃព្រះជាម្ចាស់ | ..... | ព្រះវិញ្ញាណនៃប្រាជ្ញាញាណ | ..... |
| ព្រះវិញ្ញាណនៃជីវិត        | ..... | ព្រះវិញ្ញាណនៃភាពវិសុទ្ធ  | ..... |

ឥឡូវនេះ ចូរត្រឡប់មកវិញ ហើយសរសេរអក្សរ "ឃ" (សម្រាប់បទពិសោធន៍) ក្នុងតួនាទីនីមួយៗ ដែលអ្នកបាន ពិសោធពីជំនួយរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទាប់មក ចូរអរព្រះគុណដល់ព្រះវិញ្ញាណចំពោះអ្វីដែលព្រះអង្គបានធ្វើ សម្រាប់យើង។ បន្ទាប់មកទៀត សូមអធិស្ឋានសម្រាប់សេចក្តីត្រូវការរបស់អ្នក ដែលអ្នកបានសរសេរអក្សរ "គ" ។ អ្នកអាច សរសេរពីសេចក្តីត្រូវការទាំងអស់នេះនៅលើក្រដាសសៀវភៅផ្សេងមួយ ហើយរក្សាវាទុកក្នុងព្រះគម្ពីររបស់អ្នក ដើម្បីជួយ ដាស់តឿនអ្នកឱ្យអធិស្ឋាននូវរាល់សេចក្តីត្រូវការទាំងនោះ និងអរព្រះគុណដល់ព្រះជាម្ចាស់ នៅពេលព្រះអង្គឆ្លើយតប។

## សូមផ្ទៀងផ្ទើររបស់អ្នក

---

ចម្លើយសម្រាប់លំហាត់សិក្សារបស់អ្នក មិនត្រូវបានគេរៀបតាមលំដាប់លំដោយឡើយ។ សំណួរទាំងនេះ ត្រូវបានគេធ្វើរួចហើយ ដូច្នេះអ្នកនឹងមិនមើលឃើញចម្លើយសម្រាប់សំណួររាប់ក្នុងពេលនោះទេ។ សូមមើលលេខដែលអ្នកត្រូវការ ហើយកុំព្យាយាមមើលចម្លើយមុន។

១២ ព្រះអង្គសម្តែងរូបអង្គទ្រង់ឱ្យយើងស្គាល់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ។

២ ព្រះវិញ្ញាណដ៏វិសុទ្ធ។

១៥ ឥឡូវនេះ ចូរបង្ហាញការគូសព្រាង ឬ ដ្យាក្រាមរបស់អ្នកសម្រាប់ម្នាក់ផ្សេងទៀត និងពន្យល់បកស្រាយវា។

៣ ព្រះនាម (លំដាប់លំដោយមួយណាក៏បាន):

- ក) ព្រះដ៏ជួយកម្សាន្តចិត្ត
- ខ) ព្រះវិញ្ញាណនៃជីវិត
- គ) ព្រះវិញ្ញាណដ៏វិសុទ្ធ
- ឃ) ព្រះវិញ្ញាណនៃសេចក្តីពិត
- ង) ព្រះវិញ្ញាណនៃប្រាជ្ញា
- ច) ព្រះវិញ្ញាណនៃព្រះគ្រីស្ទ និង
- ឆ) ព្រះវិញ្ញាណនៃព្រះជាម្ចាស់។